



សាខាគម្រោគនិទ្ទេរោចប់ ពុទ្ធសាស្ត្រ

UNIVERSITY OF PUTHISASTRA

Honor Self

Respect Others

Develop Society

Bachelor Program



Community
Health
Nursing



ជីវិោន្ឌភាពសាសាចរណ៍

Community Disease



- | - - - - - |
 - | -Program: Bachelor degree
 - | -Prepared & taught by: Ms. Soklim Pay

RN, BSN



ការណែនាំ(Introduction)



- យោងទៅតាម WHO (World Health Organization) “ជំនួយនៃក្រសួងសាធារណៈអភិវឌ្ឍន៍ដែលបានការពារក្នុងទីផ្សារក្នុងរដ្ឋបាលរដ្ឋបាលនានា និងចិត្តទំនាក់ទំនាក់របស់ខ្លួន ដើម្បីជួយអាណាព្យាបាល និងបានការគាំទ្រពីក្រសួងសាធារណៈអភិវឌ្ឍន៍” (2009).
- នៅលើពិភពលោក, មនុស្សប្រហែល 194 លាននាក់មានជម្លើម ឬក្រុងក្រុងប្រជាធិបតេយ្យ និងក្រុងក្រុងប្រជាធិបតេយ្យ នាក់នៅឆ្នាំ 2025 (International Diabetes Federation, 2008).



What is Diabetes?



- ☞ **Diabetes** គឺជាជំងឺកំដើម ដែលភាពកាយមិនអាចធ្វើមេតាបូលីស នូវសារជាតិ កាបុអីត្រាត (carbohydrates), ឆ្លាត់ (fats), និង ប្រពេទីន (proteins) ពីរោចេះ ទៅការចយ ឬទេនការសំយោក **insulin** និងសកម្មភាពរបស់វា ។
- ☞ ការកំណត់ក្នុងការធ្វើឈានវិនិច្ឆ័យតី **plasma glucose** 200mg/dl ឬលើសពីនេះ វិនិច្ឆ័យតី **fasting plasma glucose** 126mg/dl ឬលើសពីនេះ វិនិច្ឆ័យតី **a two-hour plasma glucose oral tolerance test** of 200mg ឬលើសពីនេះ ។



What is Diabetes?

- ការសិក្សន៍នៃជីថីកនោមដែលមគ្គកាយមិនអាចដលិត ឬ ប្រើប្រាស់ insulin, ដែលជា hormone សំខាន់ បង្កើតឡើងនៅក្នុងលំពេង។ Insulin ដូចមួយនេះបានសំរាប់បំណុលសំខាន់ស្ថាតិស្ថាបីក្នុងឈាមចូលរទាក្នុងកោសិករវ៉ែនភាគកាយ។
- នៅពេលរែល glucose បង្កើតឡើងនៅក្នុង bloodstream, blood glucose (or blood sugar) កើនឡើង, លក្ខណៈបានបន្ថែមការ hyperglycemia. នៅពេល blood glucose ឡើងខ្សែសំខាន់, ធាតុសញ្ញានិងស្ថឹមចេញ។



→ សំណើនឹង ហេតុសំណើនឹង

រាជសាស្ត្រសំខាន់ឱ្យដាក់:

- ការព្យោរកទីក កើនឡើង
- នោមពួក
- ប្រកាំងនៃ
- បធីនការយោន
- ប្រវាំងផ្ទុក



រាជសាស្ត្រ ដើម្បីទ្វាគរមទាំង៖

- ភាប់ឱះ
- ធ្វូបញ្ជី ឬ សិកដោ ដើរ
- មានការបង្ហាញជាពួកព្យាប់នៅលើស្ថាក តាំងនោម អព្យាល់
ធ្វូបញ្ជី
- ដំណើមិនជា
- អស់កំលាំងខ្សោះ
- តិចិញ្ញតាមទាំង





→ ការបង្ការ

មនុស្សដែលមានលក្ខណៈព្រៃមចិត្តភាពជំងឺ (pre-diabetes) អាចការពារពីការវិគ្នន់ទៅរក ចិត្តភាពជំងឺ (diabetes) ដោយ:

- ការគ្រប់គ្រងជាតិស្ថរកុងឈាម
- សំរកទំនួន (ជាមួយម 5 ទៅ 10% នៃទំនួនភ្នែកកាយបច្ចុប្បន្ន)





→ វិធីបង្ការ

- ធ្វើលំហាត់ប្រាកណនោយបានព្រឹន, ដែលនិងផ្តល់យនោយរាងកាយប្រើប្រាស់ insulin ដើម្បីបំលែងអាហារទៅជាថាមពល
- ធ្វើឲ្យបាយមានតុល្យភាពចាំណូនកីវិភាគរ





Basic Guidelines for Diet Control of Blood Glucose:

1. ទទួលទានអាបារ ចិ ពេល ក្នុងមួយថ្ងៃ
2. កុំណុំពេលធម្មោយ
3. ព្យាយករដ្ឋាភិបាលផ្សេងៗថ្ងៃ
4. ព្យាយករដ្ឋាភិបាលដែលសំបុរៈដោយភាពូអីជ្រាត
5. រាជាការសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់ចំពោះការទទួលទាន, ហើយនិងការបែះពាល់ដែលការឡើងជាតិស្ថុ។





→ វិធីបង្ការ

- ផ្តាស់ប្តុរមិលាប់នៃការសែន្ទោដើម្បីការពារដំឡើងទីកនោមដើម និង រក្សាមាយមានសុខភាពល្អ។



ជំលើចុក

- ជំដើរបែងអូង
 - [Atherosclerosis](#)
 - [Coronary Disease](#)
 - [Heart Failure](#)
 - [Peripheral Artery Disease](#)
- ជំដើរសំនេម (Nephropathy)
- ជំដើរគ្នក
- ចុះជាតិស្ស (Hypoglycemia)
- ទ្វីងជាតិស្ស (Hyperglycemia)
- ឧចស់ស្ថាល់
- បញ្ហានៅដីង
- បញ្ហាសៀវភៅក
 - [Dermopathy](#)
 - [Acanthosis Nigricans \(AN\)](#)
 - [Diabetic Blisters](#)
 - [Dry Skin](#)
 - [Necrobiosis Lipoidica Diabeticorum \(NLD\)](#)
 - [Thick Skin](#)
 - [Eruptive Xanthomatosis](#)
- ការបង្រាក់
- [Ketoacidosis](#)
- [Stroke](#)



Reference:

- <http://www.diabetescare.net/about.asp?category=What>
- <http://www.diabetescare.net/management.asp?category=Prevention>



Thank You !

